

បើសិនជាអ្នកត្រូវការជំនួយ

សូមទូរស័ព្ទទៅលេខ 1-800-MEDICARE * អ្នកប្រើ TTY សូមទូរស័ព្ទទៅលេខ 1-877-486-2048

ឬអ្នកច្បាប់ HICAP តាមលេខ 1-800-434-0222

ចាប់ផ្តើមនៅថ្ងៃទី 1 ខែមករា 2006 វានឹងមានកម្មវិធី Medicare ថ្មីសំរាប់ឱសថមានវេជ្ជបញ្ជា ។ កម្មវិធីថ្មីនេះនឹងប៉ះពាល់ដល់អ្នកទទួល Medi-Cal ទាំងអស់ ដែលមាន Medicare ផងដែរ ។ គឺ Medicare ទេតើ *មិនមែន* Medi-Cal ទេ ដែលនឹងបង់ថ្លៃឱសថមានវេជ្ជបញ្ជារបស់អ្នក សឹងតែទាំងអស់ ។ បើអ្នកនៅក្នុង Medicare HMO ដែលផ្តល់អត្ថប្រយោជន៍ឱសថ នោះអ្នកនឹងនៅតែទទួលឱសថមានវេជ្ជបញ្ជាពី HMO ជាបន្តទៀត ។ បើអ្នកមិននៅក្នុង Medicare HMO ដោយមានអត្ថប្រយោជន៍ឱសថទេ Medicare នឹងធ្វើសំបុត្រជូនអ្នកនៅក្នុងខែវិច្ឆិកា ដើម្បីប្រាប់អ្នកនូវឈ្មោះគំរោងឱសថរបស់អ្នក ។ បើអ្នកមិនចូលចិត្តគំរោងឱសថ នេះទេ អ្នកអាចជ្រើសរើសគំរោងមួយទៀត ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថកររបស់អ្នក អំពីគំរោងឱសថណាមួយដែលត្រឹមត្រូវសំរាប់អ្នក ។ សូមរក្សាទុក សំបុត្រនេះ និងសំបុត្រធ្វើនៅអនាគត ស្តីអំពីគំរោងឱសថថ្មី សំរាប់ធ្វើជាសំអាង ។ បើសិនជានៅឥឡូវនេះអ្នកជាសមាជិកនៃគំរោងចាត់ចែងសុខាភិបាល Medi-Cal ឬនៅក្នុងគំរោង កម្មវិធីការថែទាំបញ្ចូលទាំងអស់សំរាប់មនុស្សចាស់ (PACE) អ្នកនឹងទទួលបានព័ត៌មាន ថែមទៀតពីគំរោងសុខភាពរបស់អ្នក ព្រមទាំងព័ត៌មានចេញពី រដ្ឋកាលីហ្វ័រនីញ៉ាផងដែរ ។

CAMBODIAN

